



សាលាព្រះគម្ពីរមេតូឌីស្ទិកកម្ពុជា

Cambodian Methodist Bible School

បណ្តុះបណ្តាលប្រជារាស្ត្ររបស់ព្រះសម្រាប់បេសកកម្មគ្រីស្ទ (អេភេសូ ៥:១២)

ព្រឹត្តិបត្រ

Newsletter

ឆ្នាំទី៩ លេខ ១៦

សម្រាប់ខែ កក្កដា-កញ្ញា ឆ្នាំ២០២០

មាតិកា ទំព័រ ចំណងជើង: តើខ្ញុំត្រូវធ្វើបែបណា? ទំនុកដំកើង ៦២:១-១២

- ១. តើខ្ញុំត្រូវធ្វើបែបណា? ១-២
- ២. មុខវិជ្ជាបន្ថែមសម្រាប់និស្សិត ២
- ៣. វិញ្ញាបនបត្រព័ន្ធកិច្ចបើកថ្មី ៣
- ៤. អំពីព្រះគុណដែលជួយសង្គ្រោះ ៣
- ៥. ព័ត៌មានចូលរៀនសាលាព្រះគម្ពីរមេតូឌីស្ទិកកម្ពុជា ។ ៤
- ៦. ជ្រុងមួយនៃគំនិតខ្ញុំ ៤
- ៧. ការចូលរួមដង្ហោយសម្រាប់បង្កើតសិស្សជាមួយសាលា ៤

គុណភាព និង ប្រាសាទ
នៃសាលាព្រះគម្ពីរមេតូឌីស្ទិកកម្ពុជា

គុណភាព: គិតហើយធ្វើតាមព្រះបន្ទូល
 នាំជីវិតរស់នៅប្រចាំថ្ងៃបាន
 បរិសុទ្ធដូចជាព្រះគ្រីស្ទ។

ប្រាសាទ: ធ្វើតាមព្រះបន្ទូល ជីវិតបរិសុទ្ធ។



បុរសម្នាក់គាត់កំពុងប្រឈមនឹងការបាក់ទឹកចិត្តជាខ្លាំង ជាមួយអ្នកដឹកនាំនៅកន្លែងធ្វើការរបស់គាត់ ព្រោះថា អ្នកដឹកនាំបានផ្តល់គំនិតឲ្យគាត់ខ្ចីប្រាក់កន្លែងការងារដើម្បីទិញម៉ូតូ ដោយកាត់ប្រាក់ខែសង តែឆ្នាំក្រោយមក បែរជាមកប្រាប់ថា ត្រូវដកម៉ូតូទៅវិញ ព្រោះម៉ូតូនោះជារបស់កន្លែងស្នាក់ការកណ្តាលឲ្យប្រើការ ហើយប្រាក់ខែត្រូវកាត់ពី២៥០ដុល្លាក្នុងមួយខែមក១៥០វិញ។ អ្វីដែលហាក់ដូចជាចៃដន្យពេកនោះ ចំពេលដែលគាត់ទើបរៀបការបានត្រឹមតែ៥ខែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យគ្រួសារធ្វើនេះប្រឈម នឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ និងមធ្យោបាយធ្វើដំណើរ រាល់ថ្ងៃ ។ ពេលនោះគាត់បានសួរខ្ញុំថា តើនេះជាចំណងព្រះហស្តព្រះដែលចង់ឲ្យគាត់មានបទពិសោធន៍ ឬក៏ជាការធ្វើបាបរបស់មនុស្ស? ចុះបើគេសួរអ្នកបែបនេះ តើអ្នកឆ្លើយបែបណា? ពេលនោះខ្ញុំពិតជាពិបាកក្នុងការលើកទឹកចិត្ត ណាស់ តែអ្វីខ្ញុំធ្វើបាននាំគាត់អធិស្ឋាន ទាំងទូលសួរទៅទ្រង់ថា តើគាត់ត្រូវធ្វើបែបណាបន្តទៀត?

១. ព្រះទ្រង់តែងផ្តល់ឲ្យអ្នករហូត ៦២:១-៤

បន្ទាប់ពីខ្ញុំអានព្រះគម្ពីរ ទំនុកដំកើង៦២ ពិតជាចម្លើយក្នុងការជួយលើកទឹកចិត្តឲ្យបន្តដំណើរទៅទៀតនៅពេលលោកអ្នកជួបបញ្ហាថា ត្រូវធ្វើបែបណាបន្ត និងត្រូវពឹងអានលើអ្នកណាឲ្យពិតប្រាកដ។ នៅក្នុងទំនុកដំកើងនេះបានឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿ និងទំនុកចិត្តរបស់ស្តេចដាវីឌចំពោះព្រះ ក្នុងខណៈលោកកំពុងប្រឈមនឹង ការបៀតបៀន ការបំពុលពីមនុស្សផ្សេងៗជាច្រើន

ស្តេចដាវីឌបង្ហាញពីអារម្មណ៍ដែលប្រឈមជាមួយ និងសត្រូវគេកំពុងតែសង្កេតចូលមកដើម្បីនិងប្រហារ អ្នកស្មោះត្រង់ របស់ព្រះ ដោយកំលាំងរបស់គេខ្លាំងក្លា។ ដាវីឌ លោកប្រៀបខ្លួនឯងទៅដូចជាកំផែងដែលទ្រុត នឹងជារបងដែលចង់រលំ។ នេះលោកចង់បង្ហាញថា លោកទ្រាំទ្រដោយកំលាំងខ្លួនលែងបានហើយ អស់មធ្យោបាយក្នុងការប្រជែង និងទប់ទល់ហើយ ព្រោះថា សត្រូវរបស់លោក គ្រប់ពេលគេប្រឹក្សាគ្នា ដើម្បីតែនឹងទំលាក់អ្នកនោះចុះពីយសរបស់ខ្លួនតែប៉ុណ្ណោះ។ នៅក្នុង១១-២ ដាវីឌចាប់ផ្តើមស្វែងរកជំនួយពីព្រះ ព្រោះព្រលឹងខ្ញុំដាច់ព្រះអង្គតែមួយ ដោយស្លៀមស្លាត់ សេចក្តីសង្គ្រោះរបស់ខ្ញុំក៏មកពីទ្រង់ដែរ គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដាហើយជាសេចក្តីសង្គ្រោះនៃខ្ញុំជាម៉ែយ៉ាងខ្ពស់របស់ខ្ញុំមិនត្រូវរងឡើយ។ នៅក្នុងខែ០៥ឆ្នាំ២០១៩ បេសកជនយុវជន៦០ឆ្នាំម្នាក់និយាយបែបមិនពេញចិត្តចំពោះអ្នកដឹកនាំម្នាក់ថា តើលោកដឹងទេ អ្នកបំរើម្នាក់នេះ គាត់ហាក់ដូចជាមិនសូវឲ្យតម្លៃក្នុងការទំនាក់ទំនងជាដៃគូបំរើជាមួយព្រះវិហារយើងសោះ? ក្រុមជំនុំ និងគ្រួសារគាត់ខ្វះខាតយ៉ាងខ្លាំងយ៉ាងនឹងហើយ គាត់មិនព្រមហាមមាត់បំរើជំនួយពីដៃគូទាល់តែសោះ ហេតុអ្វីបានធ្វើបែបនេះ? អ្នកដឹកនាំនោះឆ្លើយថា មិនមែនខ្ញុំមិនឲ្យតម្លៃដល់ដៃគូទេយើងខ្ញុំមានទំនាក់ទំនងធម្មតា គ្រាន់តែមិនបានសុំជំនួយពីដៃគូតែប៉ុណ្ណោះ។



លោកគ្រូ ប្រាក់ វុធី

អគារលេខ១២៤ ផ្លូវលេខ ១៧បេត ក្រុម១៦ ភូមិសន្សំកុសល០១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
 Address: #124, Street 17BT, Group 6, Phum Sansamkosol I, Boeng Tumpon commune, Meanchey district, Phnom Penh, Cambodia.
 P.O.Box1138, Phnom Penh, Cambodia. Mobile: (+855)92 393 314/69 802 125, Office: (+855)23 210 031. E-mail: vuthyphilemon@gmail.com, methodistbibleschool.cmbs@gmail.com. Facebook: Cambodian Methodist Bible School.

តែអ្វីដែលក្រុមជំនុំយើងបានធ្វើគឺ យើងខ្ញុំបាននាំគ្នាអធិស្ឋានទូលសុំដល់ព្រះ ព្រោះ ព្រះដែលខ្ញុំជឿ និងព្រះដែលដៃគូបំរើគឺព្រះតែមួយ ហេតុនេះបើទ្រង់ ប្រទានពរឲ្យ ទ្រង់នឹងបើកសម្តែងឲ្យដៃគូបានដឹងជាមិនខាន។ ព្រោះអ្វីខ្ញុំជឿ ថា បើខ្ញុំសុំ និងពឹងអាងលើមនុស្សបើគេពេញចិត្តគេឲ្យ ចុះបើគេមិនពេញចិត្ត គេនឹងមិនឲ្យទេ។ ស្តេចដាវីឌលោកពិតជាស្វែងរកជំនួយពីព្រះ ព្រោះទ្រង់ជា ថ្មដា ជាទីពឹងជ្រក និងជាសេចក្តីសង្គ្រោះដ៏ពិតសម្រាប់លោក (ទំនុកដំកើង ១៨:២, ៤៦:៧) ។ **លោកអេសាយ ក៏លើកទឹកចិត្តយើងកុំឲ្យ ពឹងអាងលើ មនុស្សច្រើនពេកឡើយ** (អេសាយ២២:២២)។ ឯទំនុកដំកើង ១៨:៦-៥ ក៏ ប្រាប់ថា កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយ ឯងមិនបានទេ គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ ។ **យើងត្រូវការជំនួយពីមនុស្ស តែមិន មែនពឹងអាងទាំងស្រុងទេ ព្រោះថាមនុស្សអាចធ្វើឲ្យខកចិត្ត តែព្រះទ្រង់មិន ដែលធ្វើឲ្យយើងខកចិត្តទេ។**

២. ដ្បិតសេចក្តីសង្ឃឹម ឬប្លានរកាព នោះមកតែពីទ្រង់ទេ ៦២:៥-១២
គ្រប់មនុស្ស និងគ្រប់ជាតិសាសន៍ និងពណ៌សម្បុរ ត្រូវការសេចក្តីសង្ឃឹម បើ មនុស្សបាត់បង់នូវសេចក្តីសង្ឃឹម នោះគេនឹងទោរទន់ទៅរកភាពខ្សោរច្រើន បន្តិចម្តងៗរហូតដល់ស្លាប់ជាមិនខាន។ ដាវីឌបានដាក់សេចក្តីសង្ឃឹមចំពោះ ព្រះ ព្រោះមានតែទ្រង់ទេ ដែលអាចជួយឲ្យលោកមានសង្ឃឹមឡើងវិញពី សត្រូវ ហើយមានតែព្រះទេដែលជួយឲ្យលោកអាចនៅស្ងៀមរង់ចាំសេចក្តី សង្គ្រោះពីទ្រង់ដ៏ពិតបាន។ ក្នុងខ្ញុំ ដាវីឌថា ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមរង់ តែព្រះចុះ លោកលើកទឹកចិត្តគ្រប់គ្នាថា ទោះមនុស្សគេធ្វើទុក្ខយើងចៀតចៀន បែបណាក៏ដោយ ចូរនៅស្ងៀមសិន គិតឲ្យច្បាស់សិន សុំព្រះឲ្យទ្រង់បង្ហាញ ផ្លូវយើងក្នុងការសម្រេចចិត្ត។ ព្រោះខ្ញុំ លោកថា ជនទាំងឡាយអើយ ចូរ ទុកចិត្តនឹងទ្រង់ជានិច្ច ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំទាំងអស់គ្នា។

សៀវភៅ The Message of Psalms ដែលនិពន្ធដោយលោក Michael Wilcock បានបង្ហាញថា ការដែលយើងស្ងៀមស្ងាត់សង្ឃឹមពឹងអាងលើព្រះ គឺ ក្នុងខណៈពេលដែលចិត្តយើងពិបាក ហើយបើចង់ថ្លែងទៅកាន់ព្រះនោះហាក់ ដូចជាតឹងមិនចង់ហាស្តិឡើយ ពេលនោះអ្នកគ្រាន់តែចិត្តនៅស្ងៀមសម្រាក ហើយអនុញ្ញាតឲ្យចិត្ត អារម្មណ៍ វិញ្ញាណអ្នកសំលឹង និងដាក់សេចក្តីសង្ឃឹម លើព្រះ ដោយអត់ធ្មត់ ពេលនោះខ្ញុំជឿថា ព្រះទ្រង់នឹងធ្វើការ ហើយមាន បន្ទូលមកកាន់អ្នកថា ត្រូវធ្វើបែបណាមិនខាន។ សូមចាំថា ទៅក្នុងទីរហោស្ថាន មានព្រះវត្តមាននៃព្រះគង់នៅចាំជួយ។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនិង ខ្ញុំ ខ្ញុំជឿថា ពិតជាបានជួបបញ្ហាដូចដាវីឌដែរ។ នៅពេលអ្នកជួបរឿងបែបនោះ តើអ្នកទុកចិត្តដាក់សេចក្តីសង្ឃឹមលើព្រះ ឬក៏ ពឹងអាងលើមនុស្ស?

ស្ត្រីម្នាក់បានធ្វើវីដេអូថា គាត់អស់សង្ឃឹមនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រោះជីវិតរង់ចាំតែស្លាប់ ដោយគាត់មានជំងឺអេដស៍។ គាត់មានការរើសអើង យ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួន ធ្វើឲ្យគាត់កាន់តែបាក់ទឹកចិត្ត អស់សង្ឃឹមក្នុង ជីវិត។ ការអស់សង្ឃឹមជាមួយមនុស្ស បាននាំឲ្យគាត់ចាប់ផ្តើមប្តូរមកស្វែងរក ព្រះ និងរៀបរាប់គ្រប់យ៉ាងទូលថ្វាយទៅព្រះវិញ។ ការទំនាក់ទំនងជាមួយព្រះ បានធ្វើឲ្យគាត់ស្តាប់ចិត្ត ហើយអ្វីដែលពិសេសថែមទៀត ព្រះឆ្លើយនឹងការ អធិស្ឋានរបស់គាត់ ។ គាត់បានធ្វើតេស្តឈាមចំនួនបីដងលទ្ធផលបង្ហាញថា គាត់គ្មានផ្ទុកមេរោគទៀតទេ ការពឹងអាងលើព្រះទ្រង់មិនឲ្យអស់សង្ឃឹមទេ។

ចំពោះសេចក្តីជំនឿដ៏ពិតរបស់គ្រីស្ទាន គឺត្រូវកោតខ្លាចព្រះជាជាងកោត ខ្លាចមនុស្ស ធ្វើតាមព្រះបន្ទូលព្រះជាជាងធ្វើបំពេញចិត្តមនុស្ស តើមែនទេ? **ព្រះទ្រង់បានមានព្រះបន្ទូលម្តងហើយ ខ្ញុំបានឮសេចក្តីនេះ២ដងផង គឺថា បុគ្គលភាពសំរេចនៅលើព្រះ ដ្បិតទ្រង់សង់ដល់គ្រប់មនុស្សទាំងអស់តាម ការប្រព្រឹត្តរបស់គេ។ បើអ្នកធ្វើការវាយតម្លៃខ្លួនអ្នកដោយស្មោះត្រង់ថ្ងៃនេះ ថាវាជា Facebook និងព្រះបន្ទូលព្រះ តើមួយណាអ្នកមើលច្រើនជាង? ។**

មុខវិជ្ជាបន្ថែមសម្រាប់និស្សិត

សាលាព្រះគម្ពីរមេតូឌីស្តកម្ពុជា យើងមិនបានផ្តោតតែលើមុខវិជ្ជាដែល និយាយតែពីព្រះបន្ទូលនោះទេ សាលាបានរៀបចំសិស្សឲ្យមានបំណិនជីវិត គ្រប់ជ្រុងជ្រោយក្នុងការជួយគំនិតបន្ថែម សម្រាប់ពេលគេចេញទៅបំរើព្រះនៅ ក្នុងសហគមន៍ដែរ។ សិស្សគេទទួលបានមេរៀនសំខាន់ៗបន្ថែមក្រៅពីមេរៀន ខាងព្រលឹងវិញ្ញាណដូចជា មេរៀនរបៀបសម្របសម្រួលសហគមន៍ និងការ ប្រើប្រាស់ធនធានដែលមានសម្រាប់ជួយដល់ខ្លួនឯង និងសហគមន៍ឲ្យមាន ការរីកចម្រើនឡើង។ សាលាបានអញ្ជើញអង្គភាព និង ព័ន្ធកិច្ចគ្រប់ជ្រុង ជ្រោយ មកជួយដល់សិស្សនៅពេល មុនគេទទួលសញ្ញាបត្របញ្ចប់ ដើម្បី ទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតសម្រាប់អភិវឌ្ឍន៍ជីវិត រស់នៅក្នុងការបំរើព្រះ និងឈោងចាប់ដល់សហគមន៍ឲ្យគេបានស្គាល់ព្រះ។ សាលាក៏អរគុណដល់អង្គភាព និងព័ន្ធកិច្ចគ្រប់ជ្រុងជ្រោយដែលបានជួយ និង ជាដៃគូដ៏ល្អសម្រាប់អភិវឌ្ឍន៍ពន្លកផ្លូវសម្រាប់បេសកកម្មថ្វាយព្រះ ។



ព័ត៌មានវិញ្ញាបនបត្រព័ន្ធកិច្ចបើកថ្មី

កម្មវិធីវិញ្ញាបនបត្រព័ន្ធកិច្ច បានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៦ ។ ដែលកម្មវិធីនេះបង្កើតឡើងមានគោលបំណង ក្នុងការជួយដល់ក្រុមជំនុំដូចជា៖

១. ជួយបណ្តុះបណ្តាលអ្នកបំរើទាំងអស់នៅក្នុងក្រុមជំនុំដែលមានចិត្តចង់បំរើព្រះឲ្យមានសមត្ថភាពបន្ថែមក្នុងការបម្រើ។ ២. ផ្តល់សិទ្ធិឲ្យអ្នកដែលចង់បម្រើព្រះឲ្យគេមានសេរីភាពក្នុងការបម្រើនៅក្នុងក្រុមជំនុំបានត្រឹមត្រូវ។ ៣. ផ្តល់ឲ្យនូវសមត្ថភាព និងចំណេះដឹងបន្ថែមខាងព្រះបន្ទូល ដល់អស់អ្នកព្រះត្រាស់ហៅឲ្យធ្វើព័ន្ធកិច្ចថ្វាយព្រះឲ្យមានប្រសិទ្ធភាពនៅក្នុងក្រុមជំនុំ ។ ៤. ជាជំហានមួយក្នុងការជួយបណ្តុះបណ្តាលដល់អ្នកដែលព្រះត្រាស់ហៅឲ្យបម្រើស្ម័គ្រចិត្តនៅក្នុងក្រុមជំនុំឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើព័ន្ធកិច្ច ចែកចាយព្រះបន្ទូល និងជំរុញចិត្តឲ្យស្វែងរកបំណងព្រះបាទយេស៊ូវក្នុងការបម្រើនៅថ្ងៃអនាគត។

ក្នុងឆ្នាំ២០២០-២០២១ សាលាមានគម្រោង នឹងបើកថ្នាក់វិញ្ញាបនបត្រព័ន្ធកិច្ចនេះនៅក្នុងសាលាផ្ទាល់ និងក្នុងតំបន់កណ្តាល ព្រមទាំងទទួលសិស្សពីគ្រប់និកាយទាំងអស់ឲ្យគេអាចនឹងទទួលបានការបណ្តុះបណ្តាលឲ្យមានសមត្ថភាពល្អក្នុងការបម្រើព្រះ។ យើងជឿថា ព្រះទ្រង់នឹងប្រទានពរដល់អ្នកបម្រើទ្រង់ គ្រប់គ្នា។ សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាម ព្រះយេស៊ូវ បានប្រកបដោយព្រះពរ យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ អំពីដំណាក់នៃព្រះយេស៊ូវ ទំនុកដំកើង ១១:៨:២៦។



ទ្រឹស្តី ចន វេស្តី អំពីការស្វែងយល់ពីព្រះគុណដែលជួយសង្គ្រោះ (សកស្រីវិទ្យាស្ថាន ភាគទទួលយកព្រះគុណ ទំព័រ២២-២៣ By Dr G. Howard Mellor)

តើមានពាក្យនិងរូបភាពអ្វីដែលអ្នកនឹងប្រើ ដើម្បីបរិយាយអំពីសេចក្តីសង្គ្រោះនោះ? ឧទាហរណ៍៖ ទូកសង្គ្រោះគឺដើម្បី “ជួយសង្គ្រោះ” អស់អ្នកដែលស្ថិតនៅក្នុងគ្រោះថ្នាក់នៅលើសមុទ្រ។ បើយើងគិតអំពីលក្ខណៈខុសគ្នា ដែលព្រះយេស៊ូវទ្រង់បានធ្វើនៅលើឈើឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ នោះយើងកំពុងតែនិយាយពីអាថ៌កំបាំងដ៏អស្ចារ្យ និងពេញទៅដោយព្រះគុណដែលព្រះគ្រីស្ទបានសុគតសម្រាប់យើង។ ទ្រង់បានទទួលយកអស់ទាំងការឈឺចាប់ និងអំពើបាបរបស់យើង ទាំងអស់ដាក់លើអង្គទ្រង់។ ព្រោះទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងរំដោះយើងគ្រប់គ្នាឲ្យមានសេរីភាពពីបាប។ អ្នកនិពន្ធនៃគម្ពីរសញ្ញាថ្មីបានប្រើប្រាស់នូវរូបភាព៨ ដែលពួកគេបានជឿថា ជាសេចក្តីពិតអំពីការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ ដើម្បីបរិយាយពីលក្ខណៈខុសគ្នា ដែលព្រះយេស៊ូវបានធ្វើសម្រាប់មនុស្ស។

១. ការអនុវត្តនៅក្នុងព្រះវិហារ

ក្នុងរូបភាពនេះ គឺជារបៀបនៃការថ្វាយបង្គំជាមួយព្រះវិហារ ដែលយញ្ញបូជានោះសម្រាប់លោះអំពើបាបមនុស្ស។ យើងរកឃើញពាក្យ “ហ៊ីឡាស្មូស hilasmos” នៅក្នុងព្រះគម្ពីរ ១យ៉ូហាន ២:២ រ៉ូម:២៥ ហេប្រិ: ២:១៧ លូកា ១៨:១៣។ នៅក្នុងព្រះគម្ពីរបកប្រែជាភាសាអង់គ្លេសថ្មីៗនេះ បានបកប្រែពាក្យនោះដោយការប្រើជាប្រយោគថា “យញ្ញបូជាលោះបាប”។ ហ៊ីឡាស្មូស គឺជាពាក្យមួយដែលមានអត្ថន័យយ៉ាងបង្ហាញភ្ជាប់ពីទំនាក់ទំនងជាមួយនឹងការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង៖ **ទីមួយបង្ហាញថា សេចក្តីស្រឡាញ់របស់ព្រះបានបើកផ្លូវចំហរសម្រាប់យើង មួយទៀត បង្ហាញពីសេចក្តីក្រោធរបស់ព្រះដែលបានដាក់បែរចេញពីយើង។** អ្នកនិពន្ធកំពុងតែបង្ហាញថាព្រះគ្រីស្ទបានសុគតនៅលើឈើ ឆ្កាងសម្រាប់យើងគ្រប់គ្នា។ យញ្ញបូជារបស់ទ្រង់តែមួយ ដងសម្រេចសម្រាប់មនុស្សទាំងអស់។ ព្រះបានសុគតសម្រាប់យើង ដោយ



ព្រោះទ្រង់ស្រឡាញ់យើងគ្រប់គ្នា និងរំដោះយើងពីអំពើបាប” ដ្បិតគ្រប់គ្នាបានធ្វើបាប ហើយខ្លះមិនដល់សិរីល្អនៃព្រះ” រ៉ូម ៣:២៣ ។ លោកចន វេស្តី បានហៅព្រះគុណដែលជួយសង្គ្រោះ ឬព្រះគុណដែលរាប់ជាសុចរិត ដោយបរិយាយអំពីកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងសម្រាប់យើង។ ព្រះជាម្ចាស់បានប្រទាននូវសេចក្តីមេត្តាករុណា និងការអត់ទោសបាបដល់មនុស្សទាំងអស់ដែលប្រើចិត្ត ហើយមានបំណងចង់ស្គាល់និងបម្រើព្រះ។ ការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ បានផ្តល់សេចក្តីសង្គ្រោះសម្រាប់មនុស្សទាំងអស់នៅលើផែនដី។ **ព្រះគុណដែលជួយសង្គ្រោះ គឺជាដំណឹងល្អដែលព្រះជាម្ចាស់ផ្តល់ឲ្យយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់នឹងប្រទានសេចក្តីសង្គ្រោះដល់អស់អ្នកណាដែលចូលមកឯទ្រង់ ឬទទួលជឿដល់ទ្រង់។ អាម៉ែន!!**

២. ការប្រតិបត្តិការនៅទីផ្សារ

ក្នុងរូបភាពនេះបាននាំយើងឲ្យមើលលើពាក្យថា “លូត្រូ lutroo” មានអត្ថន័យថា “ប្រោសលោះ” វាគឺជាពាក្យបច្ចេកទេសមួយ បានបង្ហាញនៅក្នុងគម្ពីរម៉ាកស១០:៨៥ គេក៏ប្រើវាសម្រាប់ការទិញយកមកវិញ ការដោះឲ្យរួច។ នៅក្នុងគម្ពីរសញ្ញាចាស់បង្ហាញថា ទោះទ្រព្យសម្បត្តិ សត្វ មនុស្ស និងសូម្បីតែប្រទេសជាតិមួយក៏អាចត្រូវបានដោះឲ្យរួចបានដែរ ១ធីម៉ូថេ ២:៥-៦ ។ ការប្រោសលោះ ក៏និយាយអំពីសេរីភាពផងដែរ។ មានរូបភាពជាច្រើនក្នុងព្រះគម្ពីរដែលនិយាយពីសេរីភាព ដូចជាម៉ូសេ និងកូនចៅអ៊ីស្រាអែល ឬក៏ព្រះយេស៊ូវនិងសាខេប្រស្តីនៅឯអណ្តូងទឹក។ ទ្រង់រំដោះគេឲ្យមានសេរីភាពរួចពីបាប “ដើរនៅក្នុងជីវិតថ្មី” រ៉ូម៦:៤។ តាមរយៈ “ការលោះ” នេះព្រះបានជួយយើងឲ្យក្លាយទៅជាមនុស្សដ៏ពិសេសដែលព្រះជាម្ចាស់សព្វព្រះបាទយេស៊ូវ។

សូមអានភាគបន្ត នៅលេខក្រោយ

សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជាមានកិត្តិយស សូមគោរពជូន ដំណឹងដល់បងប្អូនក្រុមជំនុំទាំងអស់ឱ្យបានជ្រាបថា សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា នឹងជ្រើសរើសនិស្សិតចូលរៀន ថ្នាក់សញ្ញាបត្រទេវវិទ្យា (Diploma) ជំនាន់ទី ២១ និងបរិញ្ញាបត្រ ទេវវិទ្យា(BD) ជំនាន់ទី៣ ដែលមានលក្ខខណ្ឌដូចតទៅ៖

- ១.បេក្ខជនត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ២.បេក្ខជន ឬបេក្ខនារី ជាគ្រីស្ទបរិស័ទដែលបានទទួលជឿព្រះយេស៊ូវ ចាប់ពី ២ឆ្នាំ ឡើងទៅ ជាអ្នកដែលបានទទួលពិធីប្រមូលទឹកហើយ។
- ៣.បេក្ខជន ឬបេក្ខនារី អាចមានសិទ្ធិជ្រើសរើស ការសិក្សាពេញពេល និងសិក្សាយកតាមមុខវិជ្ជាបាន។ ៤.បេក្ខជន ឬបេក្ខនារី អាចជ្រើសរើស ស្នាក់នៅសាលា និងមិនស្នាក់នៅសាលាបាន។
- ៥.បេក្ខជន ឬបេក្ខនារី ត្រូវមានកំរិតវប្បធម៌ចាប់ពីថ្នាក់ទី១០ឡើងទៅសម្រាប់ អ្នកសិក្សាថ្នាក់សញ្ញាបត្រទេវវិទ្យា ។

ប្រសិនបើបងប្អូន ក្រុមជំនុំទាំងអស់ មានចំណាប់អារម្មណ៍សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យរដ្ឋបាល ឬតាមរយៈគ្រូគង្វាលផ្ទាល់ ។ សូមបញ្ជាក់៖ ការចែកពាក្យ និងទទួលពាក្យចាប់ពីខែ ឧសភា ឆ្នាំ២០២០ តទៅ...!!!

➢ ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមទូរស័ព្ទលេខ (៨៥៥) ៩២ ៣៩៣ ៣១៨/៦៩៨០២១២៥ ឬទំនាក់ទំនងមក

អ៊ីម៉ែល: methodistbibleschool.cmbs@gmail.com , vuthysoklim@yahoo.com

សូមព្រះប្រទានពរ !!!

តើអ្វីជានិយមន័យនៃភាពជាអ្នកដឹកនាំ? ភាពជាអ្នកដឹកនាំប្រហែលជាផ្នែកមួយនៃការសិក្សាច្រើននិងជាចំណុចដែលមានការយល់ដឹងតិចតួចបំផុតនៃចំណេះដឹងរបស់មនុស្ស។ លោកជេ. អូស្តែល សាន់ឌី និង លោកចន់ម៉ែកស្វែល បាននិយាយដូចគ្នាថា “ការដឹកនាំគឺជាការជះឥទ្ធិពល”។ មនុស្សបានស្រាវជ្រាវរកឃើញរកគំហើញមួយយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិស គឺជាត្រីវិស័យ។ នៅពេលមនុស្សមានត្រីវិស័យនេះ ទោះគេទៅទីណាក៏អាចជួយគេឱ្យរលូនមកទិសដៅដើម្បីឱ្យបានដែរ។ ដូចគ្នាអ្នកដឹកនាំដែលព្រះទ្រង់ត្រាស់ហៅឱ្យបំរើព័ន្ធកិច្ច ព្រះគម្ពីរគឺជាឃ្លានដ៏អស្ចារ្យ និងជាការតម្រង់ទិសដ៏ត្រឹមត្រូវសម្រាប់ការបំរើដល់ទ្រង់ តែបើអ្នកដឹកនាំពុំមានចំណេះដឹងនៅក្នុងព្រះគម្ពីរទេ នោះពិតជាមានបញ្ហាមិនខាន។

អ្នកពិតជាអ្នកដឹកនាំដែលជះឥទ្ធិពលដល់អ្នកជំនាន់ក្រោយ ដូច្នេះតើអ្នកពិតជាបានអភិវឌ្ឍន៍ចំណេះដឹងខាងវិញ្ញាណរបស់អ្នកបានត្រឹមត្រូវដែរឬទេ?



បើចង់ដឹងថាអ្នកដឹកនាំនឹងឮ អ្នកត្រូវបន្ទាបខ្លួនឱ្យអ្នកដទៃជួយអភិវឌ្ឍន៍!

ដើម្បីធ្វើជាដៃគូជាមួយសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា

ព្រះគម្ពីរកិច្ចការ២០:៣៥ ប៉ុលនិយាយថា គួរឱ្យខំធ្វើការដូច្នេះ ដើម្បីឱ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវដែលទ្រង់មានព្រះបន្ទូលថា ដែលឱ្យ នោះបានពរជាដាច់ទទួល ។ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកជាដៃគូ ជាមួយសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា ក្នុងការថ្វាយដង្ហោយសម្រាប់ជាផ្នែកមួយ ដើម្បីបណ្តុះបណ្តាលប្រជាកស្រែរបស់ព្រះសម្រាប់បេសកកម្មទ្រង់ ក្នុងប្រទេសកម្ពុជា។ អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាស់ក្រ នោះឈ្មោះថាថ្វាយឱ្យព្រះយេស៊ូវខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ សុភាសិត១៩:១៧ ។

របៀបក្នុងការថ្វាយ

Bank Account for transfer USD currency	
Beneficiary Bank	: Maybank (Cambodia) Plc.
Address	: #4B, Street 114 (Kramoun Sar) Phnom Penh Cambodia.
SWIFT CODE	: MBBEKHPP
Beneficiary Name	: CAMBODIAN METHODIST BIBLE SCHOOL
Account Number	: 00018/02/000144/01
Website	: www.maybank2u.com
Email	: mbb@maybank.com.kh

ចំណាំ: លោកអ្នកក៏អាចដាក់ដង្ហោយជាប្រាក់សុទ្ធមកសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជាដោយផ្ទាល់ផងដែរ ។ បើលោកអ្នកចង់បានព័ត៌មានលម្អិតនោះ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១៧ ៨០២ ១២៥/ ០៩២ ៣៩៣ ៣១៨ Facebook: www.Facebook.com/CmbsCambodian. អ៊ីម៉ែល: methodistbibleschool@gmail.com, vuthyphilemon@gmail.com